




សណ្ឋានរបស់ក្រុមប៊ុក៖




គន្លឹះសំខាន់ៗ៖

គន្លឹះទាំងនេះអាចរកឃើញនៅផ្នែកខាងលើនៃក្តារចុច៖


គន្លឹះ	មុខងារ
	ត្រឡប់ទៅទំព័រមុននៅក្នុងប្រវត្តិនៃកម្មវិធីស្វែងរករបស់អ្នក
	ទៅទំព័របន្ទាប់នៅក្នុងប្រវត្តិនៃកម្មវិធីស្វែងរករបស់អ្នក
	ទាញយកទំព័របច្ចុប្បន្នរបស់អ្នកឡើងវិញ
	ពង្រីកទំព័ររបស់អ្នកឱ្យពេញកញ្ចក់
	ប្តូរទៅទំព័របន្ទាប់ របស់អ្នក

គន្លឹះ	មុខងារ
	បន្ថយពន្លឺកញ្ចក់កុំព្យូទ័រ
	បង្កើនពន្លឺកញ្ចក់កុំព្យូទ័រ
	បិទសំឡេង*
	បន្ថយសំឡេង
	បង្កើនសំឡេង (*ចុចដើម្បីបើកសម្លេងវិញ)


ការប្រើប្រាស់បន្ទះសម្រាប់ប៉ះ៖



ចុចខាងឆ្វេង - គ្រាន់តែប៉ះនៅខាងលើ ឬចុចនៅខាងក្រោម



Drag | Click and hold at bottom, then touch and move finger at top.




ចុចខាងស្តាំ - ប៉ះដោយប្រើប្រាស់ពីរនៅខាងលើ ឬចុចដោយប្រើប្រាស់ពីរនៅខាងក្រោម



Scroll – Touch with two fingers and then move up or down.

ការផ្លាស់ប្តូរភាសា



ដើម្បីផ្លាស់ប្តូរការភាសានៅក្នុងក្រុមប៊ុក សូមបើក «Status Bar (វិបារស្ថានភាព)» នៅជ្រុងខាងស្តាំនៃផ្នែកខាងក្រោមនៃកញ្ចក់កុំព្យូទ័រ។ ការពង្រីករូបភាពឱ្យមើលនៃប្រឡោះនេះ នឹងបង្ហាញពីរូបសញ្ញានៃការរៀបចំ។

- ជំហានទី ១ → ជ្រើសយក «Advanced»
- ជំហានទី ២ → ចូលទៅកាន់ «Languages and input» ហើយជ្រើសយក «Language»

ជំហានទី ៣ → ជ្រើសយកភាសាដែលលោកអ្នកចង់ប្រើ
 បើសិនជាភាសារបស់លោកអ្នកគ្មាននៅក្នុងបញ្ជីទេ

- ជ្រើសយក «Add languages (បន្ថែមភាសា)»
- ជ្រើសយកភាសាដែលលោកអ្នកចង់បាន ហើយចុច «Add» ។


នៅពេលដែលលោកអ្នកបានជ្រើសរើសភាសារបស់លោកអ្នករួចហើយ សូមជ្រើសយកតន្ត្រីបន្ថែម (⋮) ហើយគេនឹងឱ្យលោកអ្នកបញ្ជាក់ពីរបៀបដែលលោកអ្នកចង់ប្រើភាសានេះ។ ជម្រើសរបស់លោកអ្នករួមមាន៖

១. «Show menus in this language (បង្ហាញបញ្ជីនៅក្នុងភាសានេះ)»
 - ជ្រើសយក «Show system text in this language (បង្ហាញប្រព័ន្ធអត្ថបទជាភាសានេះ)»
 - «Restart the device (បើកកុំព្យូទ័រឡើងវិញ)»
២. «Show webpages in this language (បង្ហាញទំព័រវិបសៃជាភាសានេះ)»
 - ជ្រើសយក «Move to the top (ផ្លាស់ទៅខាងលើ)» ដើម្បីផ្តល់អាទិភាពដល់ភាសានេះនៅខាងលើគេបង្អស់។
 - បើសិនជាលោកអ្នកចង់ឱ្យ ហ្គូហ្គលក្រុម បកប្រែទំព័រវិបសៃឱ្យដែរ សូមជ្រើសយក «Offer to translate pages in this language»

Accessibility អាចចូលប្រើបាន)

លោកអ្នកអាចបើក Accessibility ដោយបើកបញ្ជី «Status bar (វិបារស្ថានភាព)» ហើយជ្រើសយក «Accessibility»។ ធ្វើបែបនេះ អាចបើកបញ្ជីដែលអាចប្រើបាន ជ្រើសយកអ្វីៗដែលលោកអ្នកត្រូវការ។

អ្វីៗទាំងនេះរួមមាន៖ ChromeVox (ការនិយាយផ្តល់យោបល់) ជ្រើសឱ្យកុំព្យូទ័រដេក វិចនានុក្រម ការផ្លាស់ប្តូរពណ៌ ពង្រីកពេញកញ្ចក់ កែវពង្រីក ចុចដោយស្វ័យប្រវត្តិ និង ក្តារចុចនៅលើកញ្ចក់។



បើក ឬ បិទ Accessibility (អាចចូលបាន) តាមតម្រូវការ






















គន្លឹះ និង ល្បិច សម្រាប់អ្នកប្រើក្រុមប៊ុក


ផ្លូវកាត់ដែលមានប្រយោជន៍សម្រាប់ប្រើក្រុមប៊ុក



ផ្លូវកាត់ខាងក្រោម នឹងដើរជាមួយក្រុមប៊ុក។ ផ្លូវកាត់ខ្លះក៏ដើរជាមួយកុំព្យូទ័រដែលប្រើកម្មវិធីស្វែងរកក្រុមដែរ។

Copy /ចម្លង 	Paste- បញ្ជូន 
Undo/មិនធ្វើវិញ (ដើរស្ទើរតែគ្រប់កម្មវិធី) 	Delete/លុប 
Select All- ជ្រើសរើសទាំងអស់ 	Close Tab- បិទបង្គោល 
Caps Lock- បិទបញ្ជី 	Find on Current Page- រកស្វែងលើទំព័រចំនួនបច្ចុប្បន្ន 
Zoom In/ទាញចូល 	Zoom Out- បញ្ជូនចេញ 
Take a Screenshot- ថតរូបផ្ទាំងកុំព្យូទ័រ 	Take a Partial Screenshot- ថតរូបផ្ទាំងកុំព្យូទ័រផ្នែកមួយ 
Lock Screen/ចាក់សោរកញ្ចក់ 	Log Out/ចាក់ចេញ 
Minimize Window/បង្អួចទំព័រ 	Maximize Window/ពង្រីកទំព័រ 
Dock Window Left/ទៅខាងឆ្វេងទំព័រ 	Doc Window Right/ទៅខាងស្តាំទំព័រ 
បង្ហាញក្តារចុចផ្លូវកាត់នៅពីលើ 	

មូលដ្ឋាននៃការរកដំណោះស្រាយបញ្ហា

បញ្ហា៖	គន្លឹះបញ្ហា
ក្រុមប៊ុក បិទឈប់ដើរ ឬ គាំង	បិទកុំព្យូទ័រ ហើយ បើកឡើងវិញម្តងទៀត ដោយចុចគន្លឹះបើកបិទឱ្យជាប់។
កញ្ចក់អត់មានភ្លើយបើកទេ	រៀបចំកុំព្យូទ័រឡើងវិញ ដោយចុច៖ RELOAD/REFRESH + POWER
ក្រុមប៊ុកដើរយឺត	រៀបចំកុំព្យូទ័រឡើងវិញ ដោយចុច៖ RELOAD/REFRESH + POWER
ក្តារចុចមិនដើរ	រៀបចំក្តារចុចឡើងវិញ ដោយចុចឱ្យជាប់៖ Click + SHIFT + ALT
បន្ទះសម្រាប់ប៉ះមិនដើរ	រៀបចំកុំព្យូទ័រឡើងវិញ ដោយចុច៖ RELOAD/REFRESH + POWER
គន្លឹះបើកបិទ មិនដើរ	<p>ពេលខ្លះគន្លឹះបើកបិទ មិនដាស់កុំព្យូទ័រឱ្យភ្ញាក់វិញទេ ទោះបីជាពេលដែលលោកអ្នកដឹងថាថ្នាក់ពេញក៏ដោយ។ ដាស់កុំព្យូទ័ររបស់លោកអ្នកដោយធ្វើតាមជំហានទាំងនេះ៖</p> <ol style="list-style-type: none"> ១. បិទគម្រប ក្រុមប៊ុក របស់លោកអ្នក។ ២. ដោតខ្សែអគ្គិសនី ហើយភ្ជាប់ទៅនឹងក្រុមប៊ុក របស់លោកអ្នក ៣. បើកគម្រប ក្រុមប៊ុក របស់លោកអ្នក ដោយមិនចាំបាច់ចុចគន្លឹះអ្វីទេ ធ្វើបែបនេះ គួរតែធ្វើឱ្យគន្លឹះបើកបិទដំណើរការឡើងវិញ។
រូបភាពទំព័រដើមនៅលើកញ្ចក់ បង្វិល ឬ ក្រឡាប់ ខុសទិស	<p>ចុចគន្លឹះខាងក្រោម៖ CTRL + SHIFT + RELOAD <i>* ធ្វើបែបនេះវានឹងបង្វិលកញ្ចក់ទាំងមូល ៩០ អង្សា រាល់ពេលចុច</i></p>
មិនឮសំឡេង នៅពេលដែលដោតកាសចូល	<p>សូមធ្វើតាមជំហានទាំងនេះ ដើម្បីរកដំណោះស្រាយបញ្ហាសំឡេងរបស់កុំព្យូទ័រលោកអ្នក៖</p> <ol style="list-style-type: none"> ១. ធ្វើយ៉ាងណាឱ្យដឹងថា បានដោតកាសចូលយ៉ាងពេញលេញ និង ត្រឹមត្រូវ ហើយគ្មានកំទេចកំទីអ្វីដែលរាំងខ្ទប់រន្ធដោតនោះឡើយ។ ២. ធ្វើយ៉ាងណាឱ្យដឹងថា មិនបិទសំឡេង (Mute Mode) ក្រុមប៊ុកទេ ដោយចុចលើរូប  ៤. លប់ចោលឃ្លាំងផ្ទុកទិន្នន័យ (cache) ទាំងអស់ ហើយបើកកុំព្យូទ័រឡើងវិញ៖ <ol style="list-style-type: none"> ក. បើកកម្មវិធីក្រុម។ ខ. នៅខាងលើ ប៉ែកខាងស្តាំ ចុចលើ More (⋮) គ. ចុច More tools > Clear browsing data។ ឃ. ជ្រើសពេលវេលា ដូចជា Last hour ឬ All time។ ង. ជ្រើសប្រភេទព័ត៌មានដែលលោកអ្នកចង់លប់ចោល។ ច. Do all។ ឆ. ចុចលើ Clear data។ ជ. Restart the Machine (បើកកុំព្យូទ័រឡើងវិញ)
រ៉ែបសែមិនដើរ	<p>លប់ចោល ឃ្លាំងផ្ទុកទិន្នន័យ (cache) ហើយចាប់ផ្តើមបើកឡើងវិញ៖</p> <ol style="list-style-type: none"> ១. បើក ក្រុម។ ២. នៅខាងលើ ប៉ែកខាងស្តាំ ចុចលើ More ⋮ ៣. ចុច More tools > Clear browsing data។ ៤. ជ្រើសពេលវេលា ដូចជា Last hour ឬ All time។ ៥. ជ្រើសប្រភេទព័ត៌មានដែលលោកអ្នកចង់លប់ចោល ក. Do all ៦. ចុចលើ Clear data។ ៧. Restart the Machine (បើកកុំព្យូទ័រឡើងវិញ)